



Food and Agriculture
Organization of the
United Nations



RECOFTC

គម្រោងសាកល្បង និងបង្ហាញអំពី
ការប្រមូលផលឈើក្នុងព្រៃសហគមន៍ស្របច្បាប់
កិច្ចប្រជុំពិគ្រោះយោបល់អំពីឯការមេរៀនបណ្តុះបណ្តាល
ស្តីពី នីតិវិធី និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជា
ប្រពៃណីនៅក្នុងសហគមន៍ព្រៃឈើ

សាលប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង
 ថ្ងៃពុធ ២៣ ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
 ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២

១-ប្រវត្តិ

កម្មវិធីព្រៃឈើជាតិដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១០ ដែលមានគោលនយោបាយនិងយុទ្ធសាស្ត្ររយៈពេលវែង (២០១០-២០២៩) សម្រាប់ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាពនៅកម្ពុជា។ កម្មវិធីព្រៃឈើជាតិមានកម្មវិធីអាទិភាពចំនួន៦ ក្នុងនោះមានកម្មវិធីចំនួនពីរដែលពាក់ព័ន្ធនឹងការចូលរួមចំណែករបស់សហគមន៍ក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងទទួលបាននូវអត្ថប្រយោជន៍ពីការគ្រប់គ្រងព្រៃឈើ។ កម្មវិធីទី ៣ (ជំរុញការអនុវត្តច្បាប់និងអភិបាលកិច្ចព្រៃឈើ) មានគោលដៅរួមក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រងការការពារនិងការអភិវឌ្ឍព្រៃឈើប្រកបដោយតម្លាភាពយុត្តិធម៌និងប្រសិទ្ធភាព។ កម្មវិធីទី ៤ (កម្មវិធីសហគមន៍ព្រៃឈើ) មានគោលបំណងដើម្បីផ្តល់ដីព្រៃចំនួន ២ លានហិកតា សម្រាប់ការគ្រប់គ្រងជាសហគមន៍ព្រៃឈើ (សហគមន៍ព្រៃឈើ គ្របដណ្តប់លើទីតាំងសហគមន៍ព្រៃឈើចំនួន ១០០០) នៅត្រឹមឆ្នាំ២០២៩។ គិតត្រឹមឆ្នាំ២០១៩ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានសហគមន៍ព្រៃឈើ (ស.ព) ចំនួន៦៣៦កន្លែង គ្របដណ្តប់លើផ្ទៃដីព្រៃឈើចំនួន៥១៦៨១៧ហិកតា ក្នុងនោះមាន ស.ព ចំនួន៤៨៤កន្លែងមានប្រកាសទទួលស្គាល់ពីក្រសួងរុក្ខាប្រមាញ់ និងនេសាទ ហើយបានចុះកិច្ចព្រមព្រៀង ស.ព ចំនួន ៤៣៩កន្លែង។ ក្នុងចំណោមស.ព ដែលបានចុះកិច្ចព្រមព្រៀងមាន ស.ពចំនួន ៨៥កន្លែងមានផែនការគ្រប់គ្រងព្រៃ ស.ព ដែលមានការឯកភាពពីខណ្ឌរដ្ឋបាលព្រៃឈើ។ តែទោះជាយ៉ាងនេះក៏ដោយ ពុំទាន់មាន ស.ព មួយណាដែលបានប្រមូលផលឈើពីព្រៃសហគមន៍ស្របតាមច្បាប់ស្តីពីព្រៃឈើឡើយ។

ឆ្លើយតបទៅនឹងបញ្ហាខាងលើ ក្រុមការងារបច្ចេកទេសកំណែទម្រង់វិស័យព្រៃឈើ បានសហការជាមួយកម្មវិធី ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មឈើស្របច្បាប់ នៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO-FLEGT) បានអនុម័តនូវគម្រោងសាកល្បង និងបង្ហាញអំពីការប្រមូលផលឈើក្នុងព្រៃរបស់សហគមន៍

ព្រៃឈើស្របច្បាប់ ក្នុងគោលបំណង ដើម្បីធ្វើការសាកល្បងការប្រមូលផលឈើដំបូងគេរបស់ប្រទេសកម្ពុជានៅក្នុងតំបន់សហគមន៍ព្រៃឈើនិងទាញយកមេរៀនពីបទពិសោធន៍សម្រាប់ជាព័ត៌មានក្នុងការធ្វើកំណែទម្រង់គោលនយោបាយ។

គម្រោងសាកល្បងនេះមានរយៈពេល ១២ខែ សម្របសម្រួលអនុវត្តដោយ RECOFTC និងធ្វើការសាកល្បងនៅក្នុងសហគមន៍ព្រៃឈើដែលមានផែនការគ្រប់គ្រងចំនួន ២ ស.ព គឺនៅ ស.ព ឈើទាលព្រឹស ខេត្តស្ទឹងត្រែង និង ស.ព ភ្នំដែកចំបក់ហោះនៅខេត្តព្រះវិហារ។

គម្រោងបានរៀបចំឯកសារ ស្តីពីនីតិវិធី និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណីនៅក្នុងសហគមន៍ព្រៃឈើ ដាក់ជូនរដ្ឋបាលព្រៃឈើពិនិត្យ ដោយបានការឯកភាពពីរដ្ឋបាលព្រៃឈើ នៅថ្ងៃទី ១ខែតុលា ឆ្នាំ ២០២១ សម្រាប់ធ្វើការសាកល្បង។ ជាការងារបន្តគម្រោងត្រូវរៀបចំឯកសារមេរៀនសម្រាប់ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ព្រៃឈើគោលដៅ និងអ្នកពាក់ព័ន្ធ ដើម្បីឲ្យពួកគេមានលទ្ធភាពចូលរួមអនុវត្ត ការសាកល្បងនេះ។

២. គោលបំណង

ដើម្បីចូលរួមពិនិត្យ និងផ្តល់ធាតុចូលទៅលើសេចក្តីព្រាង ឯកសារមេរៀនស្តីពី នីតិវិធីច្បាប់ និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណីនៅក្នុងសហគមន៍ព្រៃឈើ។

៣. អ្នកសម្របសម្រួល

- ទីប្រឹក្សាបច្ចេកទេសរៀបចំឯកសារមេរៀន
- រដ្ឋបាលព្រៃឈើ (នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ ការិយាល័យសហគមន៍ព្រៃឈើ)
- ក្រុមការងារអង្គការ RECOFTC

៤. អ្នកចូលរួម

តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ផ្នែករដ្ឋបាលព្រៃឈើ និងសង្កាត់រដ្ឋបាលព្រៃឈើពាក់ព័ន្ធ អាជ្ញាធរស្រុកថាឡាបរីវាត់ ក្រុមប្រឹក្សាឃុំ ចំការលើ គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ឈើទាលព្រឹស បណ្តាញសហគមន៍ព្រៃឈើខេត្ត តំណាងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ FAO និង ក្រុមការងារអង្គការ RECOFTC សរុបចំនួន ២៥នាក់។

៦-រៀបរយ: (ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២)

ពេលវេលា	សកម្មភាព	អ្នកសម្របសម្រួល
០៨:៣០-០៩:០០	ចុះឈ្មោះ អ្នកចូលរួម	RECOFTC
០៩:០០-០៩:១៥	សាវតាគម្រោង និងមូលហេតុនៃកិច្ចពិគ្រោះយោបល់	RECOFTC
០៩:០០-០៩:៣០	មតិស្វាគមន៍ និងបើកកិច្ចប្រជុំ	ប្រធានមន្ទីរកសិកម្ម
០៩:៣០-១០:០០	បទបង្ហាញស្តីពីនីតិវិធីច្បាប់និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណីនៅក្នុងសហគមន៍ព្រៃឈើ	នាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ
<i>សម្រាកអាហារសម្រន់</i>		
១០:១៥-១២:០០	បទបង្ហាញ និងពិភាក្សា លើសេចក្តីព្រាងឯកសារមេរៀនស្តីពីនីតិវិធីច្បាប់និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណីនៅក្នុងសហគមន៍ព្រៃឈើ	ទីប្រឹក្សាបច្ចេកទេស
<i>សម្រាកអាហារថ្ងៃត្រង់</i>		
១៣:៣០-១៤:៤៥	បទបង្ហាញ និងពិភាក្សា លើសេចក្តីព្រាងឯកសារមេរៀនស្តីពីនីតិវិធីច្បាប់និងដំណើរការបច្ចេកទេសសម្រាប់ការប្រមូលផលឈើលើសពីសិទ្ធិប្រើប្រាស់ជាប្រពៃណីនៅក្នុងសហគមន៍ព្រៃឈើ (បន្ត)	ទីប្រឹក្សាបច្ចេកទេស
<i>សម្រាកអាហារសម្រន់</i>		
១៥:០០-១៦:០០	ផែនការសកម្មភាពបន្ត និងបូកសរុបលទ្ធផល	RECOFTC

បញ្ជីឈ្មោះអ្នកចូលរួម

ល.រ	ឈ្មោះ	តួនាទី និងស្ថាប័ន	ទីកន្លែង
១	លោក ឡុង រតនៈកុមារ	អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ នៃរដ្ឋបាលព្រៃឈើ	ភ្នំពេញ
២	លោក យឹម ហេង	ប្រធានការិយាល័យសហគមន៍ព្រៃឈើ	ភ្នំពេញ
៣	លោក តុង សុគន្ធា	អនុប្រធានការិយាល័យសហគមន៍ព្រៃឈើ	ភ្នំពេញ
៤	កញ្ញា មាស ចិន្តា	មន្ត្រីការិយាល័យសហគមន៍ព្រៃឈើ	ភ្នំពេញ
៥	លោក សន សារឿន	អភិបាលនៃគណៈអភិបាលស្រុកថាឡាបរីវ៉ាត់	ស្ទឹងត្រែង
៦	លោក ទុំ នីរ៉ូ	ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត	ស្ទឹងត្រែង
៧	លោក អន ចាន់សុជាតិ	នាយខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង	ស្ទឹងត្រែង
៨	លោក រ៉ុ ស្នី	នាយរងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង	ស្ទឹងត្រែង
៩	លោក វ៉ា សុខា	នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរីវ៉ាត់	ស្ទឹងត្រែង
១០	លោក មាស គឹមហេង	នាយសង្កាត់រដ្ឋបាលព្រៃឈើថាឡាបរីវ៉ាត់ សៀមបូក	ស្ទឹងត្រែង
១១	លោក ព្រះ ហែម	មេឃុំចំការលើ	ស្ទឹងត្រែង
១២	លោក ពេជ្រ កែប	មេភូមិរំដេង	ស្ទឹងត្រែង
១៣	លោក ហាន ឆើត	គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ឈើទាលព្រីស	ស្ទឹងត្រែង
១៤	លោក ពេជ្រ សារឿន	គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ឈើទាលព្រីស	ស្ទឹងត្រែង
១៥	លោក វ៉ាត់ ជឿន	គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ឈើទាលព្រីស	ស្ទឹងត្រែង
១៦	លោក សោម កាន	គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ឈើទាលព្រីស	ស្ទឹងត្រែង
១៧	លោក ភួន ផុន	គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ឈើទាលព្រីស	ស្ទឹងត្រែង
១៨	លោក ហៃ ឡាំ	គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ឈើទាលព្រីស	ស្ទឹងត្រែង
១៩	លោក គង់ រុទ្ធី	បណ្តាញសហគមន៍ព្រៃឈើ	ស្ទឹងត្រែង
២០	លោក យឹម ពុន	បណ្តាញសហគមន៍ព្រៃឈើ	ស្ទឹងត្រែង
២១	លោក អ៊ិន លន	បណ្តាញសហគមន៍ព្រៃឈើ	ស្ទឹងត្រែង
២២	លោក ធី ហូ	បណ្តាញសហគមន៍ព្រៃឈើ	ស្ទឹងត្រែង
២៣	លោក ញាន ផន	បណ្តាញសហគមន៍ព្រៃឈើ	ស្ទឹងត្រែង
២៤	លោក ប៉ាល់ ប៊ុណ្ណារ៉ាក់	RECOFTC អ្នកសម្របសម្រួលភាពជាដៃគូសហគមន៍ព្រៃឈើ ខេត្តស្ទឹងត្រែង	ស្ទឹងត្រែង
២៥	លោក ហេង ជា	RECOFTC នាយករងកម្មវិធីប្រចាំប្រទេស	ភ្នំពេញ
២៦	កញ្ញា ឌី រុទ្ធារ៉ា	RECOFTC មន្ត្រីទំនាក់ទំនង	ភ្នំពេញ

២៧	លោកស្រី សា សុភីរ៉ា	FAO កម្ពុជា អ្នកជំនាញការព្រៃឈើ	ភ្នំពេញ
២៨	លោក សូ ថន	FAO កម្ពុជា អ្នកជំនាញការ AFOLU	ភ្នំពេញ